

# តើយើងអាចធ្វើការងារបែបណាដែលអាចជួយសង្គមបាន?

ការប្រើប្រាស់ប្រាក់បញ្ញើរបស់យើង ក្នុងការបង្កើនស្ថានភាពជីវិតរបស់ប្រជាជនក្នុងសង្គមយើង។ យើងអាចប្រើប្រាស់ប្រាក់បញ្ញើរបស់យើង ដើម្បីធ្វើការងារផ្សេងៗទៀត ដើម្បីជួយសង្គមយើងបានកាន់តែប្រសើរឡើងទៀត។

- បង្កើនការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- សកម្មភាពប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;
- ការងារប្រចាំថ្ងៃ ឬការងារប្រចាំម៉ោង ដែលមានប្រយោជន៍ដល់សង្គមយើង;

## តើយើងអាចធ្វើការងារបែបណាដែលអាចជួយសង្គមបាន?

យើងអាចធ្វើការងារបែបណាដែលអាចជួយសង្គមបាន ដោយប្រើប្រាស់ប្រាក់បញ្ញើរបស់យើង ដើម្បីធ្វើការងារផ្សេងៗទៀត ដើម្បីជួយសង្គមយើងបានកាន់តែប្រសើរឡើងទៀត។



អង្គការស្នាមដៃ

## etGTTACaGMBBkrI Y?

GMBBkrI YKwakaRoltHaTParkicGMLac b\*TB I rbsbKA edm, Roeyacnpal xü bökBkxü. pI RoeyacnTadlenHacCa) akkasCartismä<sup>3</sup> bküroPaBepSg<sup>2</sup>eTot. GMBBkrI Y mincaVatAl EtBakBk(SmR) akkas vtö bsmä<sup>3</sup> küchMerch bFal Et CnNanymantHaTFLY. bKA krdak:Tab EdI I EtI yrdaküchMerchEdr. GMBBkrI Y Gackit eLg enARKbEpkTajGsensgñ.

## etGMBBkrI YmanpI GaRkkdttempxhmkel Gk?

GMBBkrI YbHal dI mnsSRKbrö enAküRoetskm@a. GMBBkrI Y<sup>3</sup>

- eFü)atbgfvkasMbsagsgpüfil; RoLayTk sal aeron nig mnpeBTü»»»smö;eygRkKä
- bg&SPaB nigeFGay)atCMOTkicitpBaHdaP)al
- raradimeGayesdecPüI as;nigeFGayRoCaBI rdakKargareFV
- begabnkkanEtFimkel eyg edaysarkarekheLgencNayel esvasaFAR<sup>3</sup>



## GMBBkrI YenAküRoetskm@a

- küI ychñ 10 000 erol EdI Gkrk)an Gknj)atbg; 500 erol edaysa GMBBkrI Y
- tankar)anspmY)aneGaydifa rdaP)al rbseyg )atbg; RyakRomaNBI 300 I an eTA 500 I andil er kümyqam edaysaGMBBkrI Y ddenH)annYfa rdaP)al rbseyg )atbg)akRomaN I I andil er kümyéfñ
- RkmhñFMchñ 100 enAkme@a kal BBI fFenH)an eGaydifaGMBBkrI Y KDa]bsKAFAmteBakarkslu
- Roetskm@aRTU)ancatfak; CaRoetsmY küchNambN)RoetsBkrI Y xödenAküBPBel ak tamsnlsSnenkarskSaBGMBBkrI Y qam2005 EdI eFLgedayGgkartmaPaBgnpCati.



## etkarkatbnY GMBBkrI Y nigpl RoeyacnGkhdI Gk?



- eFGayR)akcMUU ekheLg nigmanGaharbröN»»»smöRKSarbsGk
- eFGaymankargarkanEtechsmökdteArbsGk enAeBI Gnakt
- eFGayesvaGbr)kSa nigsuaP)al »»»kanEtRbest smöRKSarbsGk
- TTV esvaBdaP)al )ansmRsb
- eFGayRoCaBI rdanEtmanTmkcitpI rdaP)al

## etHdaP)al rbseygtaJcicpdaRsayGMBBkrI Ybet?

raCrdaP)al km@a)ancat:TkkaRogayGMBBkrI Y Casü én yüsaksptekaN smökarI I I as/ PaBman kargareFVsmPaB nigRosifPaB. enAkükcRöCM kTI1 rbsKNrdærñ énnitkal TbrsrdæPa sempnayk rdærñphu Esn )anmanRosasnf a {sü én yüsakspt rbs; raCrdaP)al kükarRogayñGMBBkrI Y KWar GnuthskmPaBCakEsj edm,IM gbsKI; énGMBBkrI Y}.



enAkükcRöCMkmpakSa enAExFü qam2004 rvagrdaP)al km@a nigRkmRoets pñ CMY rdaP)al rbseyg )anRmeBogefkarGnmKc, abRogayGMBBkrI Y EdI man sgdarGnpCationAdNWacqam2005 .

Epkd&Manénc, abRogayGMBBkrI Y KWarbegit sböEkraRogayGMBBkrI Y EdI manParkicPikaresbGegat nigdakeTasel krNepSg<sup>2</sup>énGMBBkrI Y. eolsnCa rdaP)al eKarBtankarebCictpbsxü cñBhc, abRogayGMBBkrI YEdI mansgdar GnpCatikareRCstaj nigdenNrkarensb)abRogayGMBBkrI Y RtUcakpitBkareCoterCK BkageRKA nigkarbgitbgpSg<sup>2</sup> .

künanCaBI rdæxp mkBEpkrdæEpkÉkCn nigsghñsil eybmansitSNGay raCrdaP)al eKarBtankartajcictpbsxü kükarGnmKc, abRogayGMBBkrI YmY EdI mansgdarGnpCatiRmTajGnuth, abenaledm, RoeyacnGMBBkrI Y.